



បញ្ញត្តិ និងលក្ខខណ្ឌនៃសេវាធានារ៉ាប់រងអាយុជីវិត

TERMS AND CONDITIONS OF LIFE INSURANCE

លក្ខខណ្ឌ	បរិយាយ	
ប្រភេទអតិថិជនមានសិទ្ធិ	រូបវន្តបុគ្គល “សញ្ញាតិជាតិខ្មែរ” ជាម្ចាស់គណនី (Main Account Holder) ដែលមានគណនីបញ្ញើសំចៃ និងគណនីឌីជីថល សកម្ម (Active) ជាមួយ អិលអូអិលស៊ី	
ទឹកប្រាក់ធានារ៉ាប់រង	ទឹកប្រាក់ធានារ៉ាប់រង	សមតុល្យបញ្ញើសំចៃសរុប
	USD1,000	≥ USD250 - < USD1,000
	USD2,500	≥ USD1,000 - < USD5,000
	USD5,000	≥ USD5,000
លក្ខខណ្ឌទទួលបានការធានារ៉ាប់រង	- អាយុអតិថិជនចាប់ពី ១៨ ឆ្នាំ រហូតដល់ ៦៤ ឆ្នាំ និង - គណនីបញ្ញើសំចៃ និងគណនីឌីជីថល សកម្ម (Active Status) ដែលមានសុពលភាពប្រើប្រាស់ជាង៣ខែ និង - សមតុល្យប្រាក់បញ្ញើសំចៃសរុបរបស់អតិថិជនម្នាក់ៗ (Per CID) បីខែមុនត្រូវធំជាង ឬស្មើ ២៥០ដុល្លារ ឬ ១,០០០,០០០ រៀល	
ការធានារ៉ាប់រង	មរណភាព ឬ ពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍ ដោយសារគ្រោះថ្នាក់ ឬ ជំងឺដូចខាងក្រោម៖ - មរណភាពដោយសារគ្រោះថ្នាក់៖ សំដៅដល់រាល់មរណភាពទាំងឡាយណាដែលបង្កឡើងដោយសារគ្រោះថ្នាក់ចៃដន្យ។ - មរណភាពដោយសារជំងឺ៖ សំដៅដល់រាល់មរណភាពទាំងឡាយណាដែលបង្កឡើងដោយសារជំងឺផ្សេងៗ ឬដោយធម្មជាតិ។ - ពិការភាពទាំងស្រុងជាអចិន្ត្រៃយ៍៖ សំដៅដល់ការទទួលបាននូវការបាត់បង់ទាំង ស្រុង ឬពិការភាពជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ ឬជំងឺ និងមិនអាចជាសះស្បើយជាញឹកញយរហូតដូចខាងក្រោម៖ - ដៃទាំងពីរ (ការបាត់បង់ម្រាមទាំងអស់ ឬផ្នែកខាងលើនៃកដៃ) ឬ - ជើងទាំងពីរ (ការបាត់បង់ម្រាមទាំងអស់ ឬផ្នែកខាងលើនៃកជើង) ឬ - ដៃម្ខាង និងជើងម្ខាង (បាត់បង់ម្រាមទាំងអស់ ឬផ្នែកខាងលើនៃកដៃម្ខាង និងកជើងម្ខាង) ឬ - ភ្នែកទាំងពីរ ឬ - ភ្នែកម្ខាង និងដៃម្ខាង ឬជើងម្ខាង (ការបាត់បង់ម្រាមទាំងអស់ ឬផ្នែកខាងលើនៃកដៃម្ខាង និងកជើងម្ខាង) ឬ - បាត់បង់សមត្ថភាពធ្វើចលនានៃរូបរាងកាយ (ស្លាប់មួយចំហៀងខ្លួន ឬមិនអាចកម្រើកបាន)។	
ការមិនទទួលបានធានារ៉ាប់រង	- បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ - បណ្តាលមកពីការប៉ុនប៉ងធ្វើអត្តឃាតឬ(សម្លាប់ខ្លួន)ឬការប៉ុនប៉ងធ្វើឃាតពីសំណាក់អ្នកដែលត្រូវទទួលបានផលពីការធានារ៉ាប់រង - បណ្តាលមកពីផលប៉ះពាល់ នៃការវះកាត់កែសម្ផស្សផ្សេងៗ - បណ្តាលមកពីកត្តាសង្គ្រាម - បណ្តាលមកពីការចូលរួមក្នុងចលនា ឬសកម្មភាពបាតុកម្ម កូដិកម្ម កុប្បកម្ម ហៅរកម្ម - បណ្តាលមកពីការចូលរួមប្រព្រឹត្តនូវបទឧក្រិដ្ឋផ្សេងៗ (លួច ឆក់ ប្លន់ជាដើម...) - បណ្តាលមកពីជំងឺរាតត្បាតជាសាកល (កូវីដ-១៩, ផ្តាសាយបក្សី, អេបូឡា...)	
សុពលភាពធានារ៉ាប់រង	រយៈពេល១ខែ (គិតចាប់ពីថ្ងៃទី០១ រហូតដល់ចុងខែនីមួយៗ)	
រយៈពេលនៃការទាមទារសំណងធានារ៉ាប់រង	- ជូនដំណឹងទៅអ្នកទាមទារសំណងវិញ (អនុម័ត ឬមិនអនុម័ត) នៅរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃបន្ទាប់នៃថ្ងៃធ្វើការ ដោយគិតចាប់ពីថ្ងៃទទួលបានឯកសារស្នើសុំទាមទារសំណងត្រឹមត្រូវ។ - ប្រសិនបើសំណើទាមទារសំណងត្រូវបានអនុម័ត ការទូទាត់សំណងនឹងផ្តល់ឱ្យក្នុងរយៈពេល ៣ (បី) ថ្ងៃបន្ទាប់នៃថ្ងៃធ្វើការ។ ចំណាំ៖ រយៈពេលសុពលភាពនៃការដាក់ពាក្យស្នើសុំទាមទារសំណង គឺមិនលើសពី ០៥ (ប្រាំ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នៃកិច្ចសន្យាធានារ៉ាប់រង។	